

スキット部門
(ផ្នែកសំដែងរឿងខ្លីៗ)

第9回アンコールワット日本語コンクール応募用紙

ពាក្យប្រឡូងប្រជែងភាសាជប៉ុនអង្គរវត្តលើកទី៩

1	名前 日本語 ឈ្មោះជាភាសាជប៉ុន		性別 ភេទ	
	名前 クメール語 ឈ្មោះជាភាសាខ្មែរ		生年月日 ថ្ងៃខែឆ្នាំកំណើត	年 月 日
	所属日本語教育機関名 ឈ្មោះសាលាជប៉ុនដែលកំពុងសិក្សា			
2	名前 日本語 ឈ្មោះជាភាសាជប៉ុន		性別 ភេទ	
	名前 クメール語 ឈ្មោះជាភាសាខ្មែរ		生年月日 ថ្ងៃខែឆ្នាំកំណើត	年 月 日
	所属日本語教育機関名 ឈ្មោះសាលាជប៉ុនដែលកំពុងសិក្សា			
3	名前 日本語 ឈ្មោះជាភាសាជប៉ុន		性別 ភេទ	
	名前 クメール語 ឈ្មោះជាភាសាខ្មែរ		生年月日 ថ្ងៃខែឆ្នាំកំណើត	年 月 日
	所属日本語教育機関名 ឈ្មោះសាលាជប៉ុនដែលកំពុងសិក្សា			
4	名前 日本語 ឈ្មោះជាភាសាជប៉ុន		性別 ភេទ	
	名前 クメール語 ឈ្មោះជាភាសាខ្មែរ		生年月日 ថ្ងៃខែឆ្នាំកំណើត	年 月 日
	所属日本語教育機関名 ឈ្មោះសាលាជប៉ុនដែលកំពុងសិក្សា			
代役 អ្នកត្រៀម	名前 日本語 ឈ្មោះជាភាសាជប៉ុន		性別 ភេទ	
	名前 クメール語 ឈ្មោះជាភាសាខ្មែរ		生年月日 ថ្ងៃខែឆ្នាំកំណើត	年 月 日
	所属日本語教育機関名 ឈ្មោះសាលាជប៉ុនដែលកំពុងសិក្សា			
住 所 អាសយដ្ឋាន	※代表者1名の住所を書いてください。 សូមសរសេរអាសយដ្ឋានអ្នកតំណាងម្នាក់ក្នុងក្រុម			
連絡先電話番号 ទូរស័ព្ទទំនាក់ទំនង	※代表者1名の連絡先電話番号を書いてください。 សូមសរសេរលេខទូរស័ព្ទអ្នកតំណាងម្នាក់ក្នុងក្រុម			
グループの名前 (日本語) ឈ្មោះក្រុមជាភាសាជប៉ុន		グループの名前(クメール語) ឈ្មោះក្រុមជាភាសាខ្មែរ		
スキットのタイトル (日本語) ឈ្មោះអត្ថបទជាភាសាជប៉ុន		スキットのタイトル (クメール語) ឈ្មោះអត្ថបទជាភាសាខ្មែរ		

さくせい ちゅうい
スキット作成の注意ការណែនាំអំពីការបង្កើតរឿងសម្តែងខ្លីៗ

<p>せい げん じ かん 制限時間 ម៉ោងកំណត់</p>	<p>ふんい ない 5分以内ក្រោម៥នាទី</p>
<p>にん ずう グループ人数 ចំនួនក្នុង១ក្រុម</p>	<p>ふたり にな 2人~4人២នាក់ទៅ៤នាក់</p>
<p>テ マ テーマ ចំណងជើង</p>	<p>じゆう ・自由សេរី ・創作<small>そうさく</small>でなくてもいいですし、物語<small>ものがたり</small>の中<small>なか</small>から選<small>えら</small>んでも構<small>かま</small>いませんが、その場合<small>ばあい</small>、物語<small>ものがたり</small>をそのまま使<small>つか</small>う事<small>こと</small>はできません。内容<small>ないよう</small>のオリジナリティ<small>じゆうし</small>を重視<small>じゆうし</small>します。មិនបាច់បង្កើតសាច់រឿងក៏បាន អាចយករឿងណាមួយមកលេង ប៉ុន្តែត្រូវកែសាច់រឿងខ្លះដើម្បីអោយក្លាយទៅជារបស់ខ្លួន។</p>
<p>た その他</p>	<p>はっぴよう さくひん ・発表<small>はっぴよう</small>は1グループ1作品<small>さくひん</small>です。9ក្រុម បានតែរឿងមួយប៉ុណ្ណោះ។ ・スキット<small>あんき</small>は暗記<small>あんき</small>してください。សូមទន្ទេញសាច់រឿង អោយចាំ។ ・発表<small>はっぴよう</small>時に衣装<small>いしょう</small>は使用<small>しよう</small>できませんが、小道具<small>こどうぐ</small>は使用<small>しよう</small>しても構<small>かま</small>いません。សំលៀកបំពាក់ត្រូវតែជាសំលៀកបំពាក់ដែលសមរម្យ។អាចប្រើវត្ថុផ្សេងបាននូវពេលសំដែង។ ・代役<small>だいやく</small>を一人<small>ひとり</small>決めておくことができます。発表<small>はっぴよう</small>の日<small>ひ</small>に出<small>で</small>られない人<small>ひと</small>がいた場合は代役<small>だいやく</small>の人<small>ひと</small>が出<small>で</small>てもいいです。代役<small>だいやく</small>の人<small>ひと</small>は必<small>かなら</small>ず、応募用紙<small>おうぼうし</small>に名前<small>なまえ</small>を書いてください。書<small>か</small>いていない人<small>ひと</small>が出<small>で</small>ることはできません。អាចមានតួអង្គជំនួសមួយនាក់បាន។នៅថ្ងៃប្រលងបើមិនអាចមកកើតគឺអាចសម្តែងជំនួសបាន។ប៉ុន្តែត្រូវតែសរសេរឈ្មោះចូលក្នុងក្រដាសពាក្យជាដាច់ខាត។បើមិនសរសេរមិនអាចសម្តែងបានទេ។ ・他<small>ほか</small>の人<small>ひと</small>が書<small>か</small>いた文<small>ぶん</small>章<small>しょう</small>をインターネットなどからコピ<small>つか</small>ーして、使<small>つか</small>っては いけません。ប្រយោគសំរាប់និយាយមិនត្រូវចំលងពីគេវិយកតាមអ៊ីនធឺណេតជាដាច់ខាត។</p>

・上記じょうきの条件じょうけんでスキットさくせいを作成おうえんし、応募用紙おうえんしとともに2018年12月10日ねん がつ 10 げつ(月)から12月21日ねん がつ 21 じ(金)午後5時ごご 5 じまでに提出ていしゆつしてください。提出場所ていしゆつばしょは国際日本文化学園こくさいにほんぶんかがくえん(一二三日本語教室ひ ふ み にほんごきょうしつ)です。電子メールでんしめいの添付てんぷくファイルふあいるで提出ていしゆつすることもできます。

បង្កើតរឿងដោយតាមការណែនាំ។ហើយត្រូវភ្ជាប់មកនូវជាមួយពាក្យចមកដាក់ចាប់ពីថ្ងៃចន្ទ ទី១០ ខែ ធ្នូ រហូតដល់ថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨ មុនម៉ោង៥ល្ងាច។បេក្ខជនអាចដាក់ពាក្យតាមអ៊ីម៉ែលបាន។

អ៊ីម៉ែល: aw.jpn.teachers@gmail.com

・提出ていしゆつされたスキットせんこうで選考おこなを行い、結果けっかは2018年12月25日ねん がつ 25 じ(火)にお知らせします。国際日本文化学園こくさいにほんぶんかがくえん(一二三日本語教室ひ ふ み にほんごきょうしつ) 掲示板けいじばんに結果けっかを貼はり出だします。
 ※合格者ごうかくしゃには電話でんわでも連絡れんらくします。

ខ្សែ ទឹកស្អែក និង កាលបរិច្ឆេទការប្រកាសលទ្ធផល៖ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨

នៅគ្រឹះស្ថានអប់រំវប្បធម៌ជប៉ុនអន្តរជាតិ

※ បេក្ខជនដែលបានជ្រើសរើសក៏ត្រូវបានផ្តល់ដំណឹងតាមទូរស័ព្ទផងដែរ

・上記の条件を満たさないものは失格になります。

បើមិនធ្វើតាមគោលការណ៍ខាងលើទេ នឹងត្រូវជម្រុះចេញ។

・提出したスキットは返却しませんので、提出前に必ずコピーをとっておいてください。

របស់ដែលធ្វើរមកហើយមិនអាចយកវិញបានទេ។សូមថតចំលងទុក។

スキット提出用紙の書き方

របៀបសរសេរសំនេររឿងខ្លីៗលើក្រដាសដាក់ពាក្យ

- 作成したスキットを「スキット提出用紙」に書いて提出してください。

សូមសរសេរសំនេរលើក្រដាសដាក់ពាក្យសំនេររឿងខ្លីៗហើយយកមកដាក់។

- スキットは日本語で書いてください。

សូមសរសេរជាភាសាជប៉ុន។

- 黒か青のボールペンで書いてください。パソコンで作っても構いません。

សូមប្រើប៊ិចខៀវ រឺ ប៊ិចខ្មៅសំរាប់សរសេរ រឺមួយវាយដោយកុំព្យូទ័រក៏បាន។

- 誰が何を話すか、例のようにわかりやすく書いてください。

សូមសរសេរបញ្ជាក់ឱ្យច្បាស់នូវការនិយាយរបស់សមាជិកម្នាក់ៗដូចឧទាហរណ៍។

- 2枚以上になる場合は、何枚目かわかるように書いてください。

ក្នុងករណីសំនេរលើសពី២សន្លឹកសូមបញ្ជាក់ទំព័រឱ្យបានច្បាស់។

- 提出したスキットは返却しませんので、提出前に必ずコピーをとっておいてください。

សំនេរដែលបានដាក់ពាក្យហើយមិនអាចប្រគល់ជូនវិញបានទេដូច្នោះហើយសូមថតចំលងទុកដោយខ្លួនឯង។

- 本名および、実在する教育機関名を使用しないでください。

ហាមប្រើឈ្មោះពិត និង ឈ្មោះសាលាក្នុងការសរសេរ។

例) 2枚目

人	話すこと
がくせい 1	せんせい、おはようございます。
せんせい	おはようございます。
がくせい 2	せんせい、きょうのテストは むずかしいですか。わたしは きのう ねつがあつて、あまり べんきょうできなかつたんです。
せんせい	それは たいへんでしたね。テストは あまり むずかしくないですから、 だいじょうぶだと おもいますよ。

※スキットを書くとき、漢字を使っても構いません。

អាចសរសេរអក្សរ កាណ្យិ បាន

